



វិធីបង្ការ ឬការពារជំងឺ កូវីដ ១៩




ជៀសវាងទំនាក់ទំនងជិតស្និទ្ធ




សម្អាតដៃរបស់អ្នកឲ្យបានញឹកញាប់




ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ និងមាត់របស់អ្នក



ខ្ទប់មាត់ពេលក្អក ឬកណ្តាស់



ពាក់ម៉ាស់ពេលចេញទៅខាងក្រៅ



ជៀសវាងកន្លែងមានមនុស្សច្រើន



ស្នាក់នៅតែក្នុងផ្ទះតាមដែលអាចធ្វើបាន



សម្អាត និងសម្លាប់មេរោគ